

ស្តីពីលក្ខណៈសម្បត្តិស្នាក់នៅ(zairyushikaku)របស់កម្មសិក្សាការិបច្ចេកទេសជំនាញ

*នេះជាព័ត៌មាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

អ្នកដែលមិនអាចត្រឡប់ទៅប្រទេស / អ្នកដែលមិនអាចបន្តកម្មសិក្សា

● អ្នកដែលមិនអាចត្រឡប់ទៅប្រទេស

◆អាចប្តូរលក្ខណៈសម្បត្តិស្នាក់នៅទៅជា “សកម្មភាពកំណត់ជាក់លាក់(tokuteikatsudo)(រយៈពេល ៦ខែ • អាចធ្វើការងារបាន)” ឬ “សកម្មភាពកំណត់ជាក់លាក់(រយៈពេល ៦ខែ • មិនអាចធ្វើការងារបាន)” បាន
-អ្នកដែលមានស្ថានភាពមិនអាចត្រឡប់ទៅវិញនៅតែបន្ត អាចធ្វើការពន្យារលក្ខណៈសម្បត្តិស្នាក់នៅបាន

អ្នកដែលអាចប្តូរទៅជា “សកម្មភាពកំណត់ជាក់លាក់(រយៈពេល ៦ខែ • អាចធ្វើការងារបាន)” មានតែអ្នកដែលធ្វើកម្មសិក្សាដែលដូចមុន ឬការងារដែលមានខ្លឹមសារទាក់ទង តែប៉ុណ្ណោះ។ (អាចប្តូរក្រុមហ៊ុនបាន)

ទោះជាប្តូរជា “សកម្មភាពកំណត់ជាក់លាក់(រយៈពេល ៦ខែ • មិនអាចធ្វើការងារបាន)” ក៏ដោយ ក៏អាចរកការងារថ្មីបានដែរ។
ករណីរកការងារបាន អាចប្តូរលក្ខណៈសម្បត្តិស្នាក់នៅ ទៅជា “សកម្មភាពកំណត់ជាក់លាក់(រយៈពេល ៦ខែ • អាចធ្វើការងារបាន)

- អ្នកដែលមិនអាចធ្វើការនៅកន្លែងដដែលបាន
- អ្នកដែលមិនអាចត្រឡប់ទៅប្រទេសវិញបានក្រោយបញ្ចប់កម្មសិក្សាបច្ចេកទេស

◆ករណីមិនអាចរកបានកន្លែងកម្មសិក្សាថ្មី
អាចប្តូរលក្ខណៈសម្បត្តិស្នាក់នៅទៅជា “សកម្មភាពកំណត់ជាក់លាក់ (រយៈពេលយ៉ាងយូរ ១ឆ្នាំ • អាចធ្វើការងារបាន)”
-អាចធ្វើការងារផ្សេងពីកម្មសិក្សាមុនបាន(បានតែក្នុងចំណោមការងារទាំង ១៤ ដូចជាការថែទាំ កសិកម្ម ជាដើមប៉ុណ្ណោះ)

*មានលក្ខខណ្ឌមួយចំនួន
ដូចជាសម្រាប់តែអ្នកដែលបន្តការងារដើម្បីទទួលបានបច្ចេកទេសធ្វើការនៅក្នុងលក្ខណៈសម្បត្តិស្នាក់នៅ ជា “ពលករជំនាញ(tokuteigino)” ជាដើម។

គេហទំព័រខាងក្រោម មានពន្យល់ជាច្រើនភាសា។
http://www.moj.go.jp/isa/nyuukokukanri14_00008.html
(ភាសាជប៉ុន ភាសាជប៉ុនងាយៗ អង់គ្លេស ចិន វៀតណាម តាហ្គាឡង់ ប៉ុន្មុយហ្គាល់ នេប៉ាល់ ឥណ្ឌូនេស៊ី អេស្ប៉ាញ)

អ្នកដែលបន្តកម្មសិក្សានៅប្រទេសជប៉ុន

● អ្នកដែលមិនអាចប្តូរទៅកម្មសិក្សាកម្រិតបន្ទាប់ដោយសារមិនអាចប្រលងកម្មសិក្សាបច្ចេកទេសបាន

◆ អាចប្តូរលក្ខណៈសម្បត្តិស្នាក់នៅទៅជា "សកម្មភាពកំណត់ជាក់លាក់

(រយៈពេល ៤ខែ•អាចធ្វើការងារបាន)" រហូតដល់អាចដាក់ពាក្យប្រលងដើម្បីប្តូរកម្រិតបាន

*សម្រាប់តែករណីដែលធ្វើការងារដដែល នៅកន្លែងដដែលដូចពីមុនតែប៉ុណ្ណោះ

● អ្នកដែលបញ្ចប់ "កម្មសិក្សាបច្ចេកទេស(ginoyisshu)កម្រិត ២ និង ៣" តែមិនទាន់បានត្រៀមប្តូរទៅជា "ពលករជំនាញកម្រិត ១"

◆ ក្នុងអំឡុងពេលត្រៀម អាចប្តូរលក្ខណៈសម្បត្តិស្នាក់នៅទៅជា "សកម្មភាពកំណត់ជាក់លាក់(រយៈពេល ៤ខែ•អាចធ្វើការងារបាន)"

(អ្នកដែលត្រៀមរួចរាល់ អាចប្តូរលក្ខណៈសម្បត្តិស្នាក់នៅទៅជា "ពលករជំនាញកម្រិត ១" បាន)

*សម្រាប់តែករណីដែលធ្វើការងារដដែល នៅកន្លែងដដែលដូចពីមុនតែប៉ុណ្ណោះ

● អ្នកបានបញ្ចប់ "កម្មសិក្សាបច្ចេកទេសកម្រិត ២" ហើយចង់បន្តទៅ "កម្មសិក្សាបច្ចេកទេសកម្រិត ៣"

◆ អាចប្តូរលក្ខណៈសម្បត្តិស្នាក់នៅទៅជា "កម្មសិក្សាបច្ចេកទេសកម្រិត ៣" បាន។

*សម្រាប់តែករណីដែលក្រុមគ្រូពិនិត្យ (kanridantai)(ក្រុមដែលជួយជ្រោមជ្រែងកម្មសិក្សា) ឬ ក្រុមហ៊ុនដែលធ្វើកម្មសិក្សា ទទួលស្គាល់ថា "និទ្ទេសA(ល្អណាស់)" តែប៉ុណ្ណោះ។ សូមសាកសួរទៅកាន់ក្រុមហ៊ុន និងក្រុមគ្រូពិនិត្យ។

ស្ថាប័នដែលអាចពិភាក្សាអំពី លក្ខណៈសម្បត្តិស្នាក់នៅ បានជាច្រើនភាសា

សមាគមរប្បធម៌គំបន់ (chiikikokusaikakyokai)

http://www.clair.or.jp/j/multiculture/association/consultation_list.html

សេវាទូរស័ព្ទយុវជន (yorisoi hotline)

<https://www.since2011.net/yorisoi/>

អង្គការកម្មសិក្សារបរទេស ពិភាក្សាជាភាសាកំណើតបាន

<https://www.otit.go.jp/>



ឯកសារយោង

“ការកំណត់ទាក់ទងជនបរទេសដែលមានផលវិបាកក្នុងការគ្រលប់ទៅប្រទេសកំណើត”
(ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស កែសម្រួលថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២០)
<http://www.moj.go.jp/isa/content/930005847.pdf>

→ភាសាផ្សេងៗ សូមចុចទីនេះ
http://www.moj.go.jp/isa/nyuukokukanri01_00155.html

“ស្តីពីការកំណត់ទាក់ទងនឹងការដាក់ពាក្យសុំការស្នាក់នៅ ពីអ្នកស្នាក់នៅរយៈពេលវែង និងមធ្យម និងអតីតអ្នកស្នាក់នៅរយៈពេលវែង និងមធ្យមដែលមានផលវិបាកក្នុងការគ្រលប់ទៅប្រទេសវិញដោយសារឥទ្ធិពលនៃជម្ងឺកូវីដ”
(ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស កែសម្រួលថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២០)
<http://www.moj.go.jp/content/001320105.pdf>

“ស្តីពីការកំណត់អំពីការដាក់ពាក្យសុំស្នាក់នៅរបស់កម្មសិក្សាការីដែលទទួលរងឥទ្ធិពលនៃការរីករាលដាលជម្ងឺកូវីដ”
(ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស កែសម្រួលថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០២០)
<http://www.moj.go.jp/content/001317458.pdf>

“សេចក្តីជូនដំណឹងពីការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស(អន្តោប្រវេសន៍Immigration Services Agency)ទៅកាន់កម្មសិក្សាការី”
(ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស កែសម្រួលថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០២០)
<http://www.moj.go.jp/content/001318821.pdf>

“ការណែនាំពីជំនួយបន្តការងារចំពោះជនបរទេសដែលត្រូវបានបញ្ឈប់ពីការងារជាអាទិ៍”
(ការិយាល័យគ្រប់គ្រងការស្នាក់នៅនិងការចេញចូលប្រទេស)
<http://www.moj.go.jp/content/001328029.pdf>
→ភាសាផ្សេងៗ សូមចុចទីនេះ
http://www.moj.go.jp/isa/nyuukokukanri14_00008.html

